



ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

កាច់ជ្រុងវិថីលេខ ១៣ និង ១០២ សង្កាត់វត្តភ្នំ

ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ទូរស័ព្ទ ៖ 855 23 722 333

ទូរសារ ៖ 855 23 723 222

អ៊ីម៉ែល ៖ dns-admin@dns.net.kh

គេហទំព័រ ៖ www.trc.gov.kh

ការស្នើសុំលិខិតអនុញ្ញាតចុះឈ្មោះគេហទំព័រ

<p>ឈ្មោះសេវា</p>	<p>លិខិតអនុញ្ញាតចុះឈ្មោះគេហទំព័រ (Domain Name Registration)</p>
<p>ក្រសួង/ស្ថាប័ន ផ្តល់សេវា</p>	<p>បញ្ញត្តិកិច្ចការទូរគមនាគមន៍កម្ពុជា ៖</p> <ul style="list-style-type: none"> • អង្គការព្រឹទ្ធសភា និងហិរញ្ញវត្ថុ (ផ្នែកទទួលពាក្យ) • អង្គការបញ្ញត្តិកម្ម និងវិវាទ (ផ្នែកជំនាញពិនិត្យបរិក្ខារទូរគមនាគមន៍) <ul style="list-style-type: none"> - អាសយដ្ឋាន ៖ នៅក្នុងបរិវេណក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាប់ជ្រុងវិថីលេខ ១៣ និង ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ - ទូរស័ព្ទ ៖ 855 23 722 333 - ទូរសារ ៖ 855 23 723 222 - អ៊ីម៉ែល ៖ dns-admin@dns.net.kh - គេហទំព័រ ៖ www.trc.gov.kh
<p>គោលបំណង នៃការផ្តល់សេវា</p>	<p>ផ្តល់ការគ្រប់គ្រងប្រព័ន្ធ និងសេវាគេហទំព័រឲ្យមានប្រសិទ្ធភាពតាមបទដ្ឋាន អន្តរជាតិ និងបើកទូលាយសេវាបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មានជូនដល់ ប្រជាពលរដ្ឋទូទៅ។</p>
<p>មូលដ្ឋានគតិយុត្ត</p>	<ul style="list-style-type: none"> • ព្រះរាជក្រឹត្យលេខ នស/រកត/០៣១២/១៧៥ ស្តីពី ការបង្កើតបញ្ញត្តិកិច្ច ទូរគមនាគមន៍កម្ពុជា ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១២ ។ • អនុក្រឹត្យលេខ ១៤០ អ.ន.ក្រ.បក ស្តីពីការរៀបចំ និងដំណើរប្រព្រឹត្តទៅរបស់ លេខាធិការដ្ឋាន នៃបញ្ញត្តិកិច្ចទូរគមនាគមន៍កម្ពុជា ចុះថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ ២០១២។ • ប្រកាសលេខ ១៧៥ ប.ទ.ប្រក ស្តីពី ការផ្ទេរតួនាទី និងភារកិច្ចទៅបញ្ញត្តិកិច្ច ទូរគមនាគមន៍កម្ពុជា ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១២ • ប្រកាសលេខ ១៥៥ ប.ទ/ប្រក ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០១ ស្តីពី ការ រៀបចំ និងការគ្រប់គ្រងប្រព័ន្ធ និងសេវាអ៊ីនធឺណេត និងប្រភេទសេវា VoIP នៅព្រះរាជាណាចក្រកម្ពុជា • សាកលវិទ្យាល័យស្រីសោភ័ណ លេខ០០១ស.មផ-បទ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០១២ ស្តីពី គ្រប់គ្រងការធ្វើអាជីវកម្ម និងការប្រើប្រាស់សេវាកម្ម ទូរគមនាគមន៍ • លិខិតលេខ ១៣១៩ ប.ទ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០២ ស្តីពី ការគិត ថ្លៃចុះឈ្មោះគេហទំព័រ និងបង់ថ្លៃប្រចាំឆ្នាំដោយអង្គការព្រឹទ្ធសភា
<p>អតិថិជនដែលមាន សិទ្ធិទទួលសេវា</p>	<p>ជនជាតិខ្មែរ ឬជនបរទេស ជាបុគ្គល ឬនីតិបុគ្គល</p>
<p>ស្តង់ដារសេវា</p>	<ul style="list-style-type: none"> • រយៈពេល ៧ថ្ងៃ (ថ្ងៃធ្វើការ) ក្រោយពីទទួលបានសេវាគ្រប់គ្រាន់ • ថ្លៃចុះឈ្មោះ និងបង់ប្រចាំឆ្នាំ៖ <ul style="list-style-type: none"> ក. ស្ថាប័នរដ្ឋ ៖ <ul style="list-style-type: none"> ១. ចុះឈ្មោះដំបូង គឺ 8.8 \$ (8 \$ + VAT 0.8\$) ២. បង់ប្រចាំឆ្នាំទី១ គឺ 16.5 \$ (15\$ + VAT 1.5\$) ៣. បង់ប្រចាំឆ្នាំទី២ គឺ 26.4 \$ (24\$ + VAT 2.4\$) ៤. បង់ប្រចាំឆ្នាំទី៣ និង ឆ្នាំបន្តបន្ទាប់ គឺ 33\$ (30\$ +VAT 3\$) ខ. សាធារណជន ៖ <ul style="list-style-type: none"> ១. ចុះឈ្មោះដំបូង គឺ 44 \$ (40 \$ + VAT 4\$)

	<p>២. បង់ប្រចាំឆ្នាំទី១ គឺ 33 \$ (30\$ + VAT 3\$)</p>
<p>តម្រូវការឯកសារ ដើម្បីទទួលបានសេវា</p>	<p>១. សម្រាប់គេហទំព័រប្រភេទ .gov.kh</p> <ul style="list-style-type: none"> - លិខិតស្នើសុំជាផ្លូវការពីស្ថាប័នសាមី.....០១ច្បាប់ - ច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ អត្តសញ្ញាណប័ណ្ណ មន្ត្រីរាជការស៊ីវិល របស់អ្នកទទួលសិទ្ធិកាន់កាប់គេហទំព័រ.....០១ច្បាប់ <p>២. សម្រាប់គេហទំព័រប្រភេទ .com.kh, .net.kh</p> <ul style="list-style-type: none"> - ច្បាប់ចម្លងលិខិតបញ្ជាក់ការចុះក្នុងបញ្ជីក្រសួងពាណិជ្ជកម្ម...០១ច្បាប់ - ច្បាប់ចម្លងវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម.....០១ច្បាប់ - ស្លាកសញ្ញា (Trademark).....០១ច្បាប់ - ច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ ប័ណ្ណគ្រួសារ ឬ - លិខិតឆ្លងដែន (ជនបរទេស).....០១ច្បាប់ - ច្បាប់ចម្លងបណ្ណប៉ាតង់.....០១ច្បាប់ <p>៣. សម្រាប់គេហទំព័រប្រភេទ .org.kh</p> <ul style="list-style-type: none"> - ច្បាប់ចម្លងផ្លូវការលិខិតអនុញ្ញាតដែលចេញដោយក្រសួងការបរទេស - និងសហប្រតិបត្តិការសម្រាប់អង្គការក្រៅរដ្ឋាភិបាល០១ច្បាប់ - ច្បាប់ចម្លងផ្លូវការលិខិតអនុញ្ញាតដែលចេញដោយក្រសួងមហាផ្ទៃសម្រាប់អង្គការ ឬ សមាគមក្នុងស្រុក.....០១ច្បាប់ - ច្បាប់ចម្លងលិខិតសំគាល់ខ្លួន ឬ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ - ឬ លិខិតឆ្លងដែនជនបរទេស.....០១ច្បាប់ <p>៤. សម្រាប់គេហទំព័រប្រភេទ .edu.kh</p> <ul style="list-style-type: none"> - ច្បាប់ចម្លងអនុក្រឹត្យតបង្កើតគ្រឹះស្ថានសិក្សាដែលចេញដោយរាជរដ្ឋាភិបាល ឬលិខិតប្រកាសស្តីពីការបើកសាលាដែលបានចេញដោយក្រសួងអប់រំ យុវជននិងកីឡា..... ០១ច្បាប់ - ច្បាប់ចម្លងលិខិតសំគាល់ខ្លួន ឬ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់អ្នកទទួលសិទ្ធិកាន់កាប់..... ០១ច្បាប់ <p>៥. សម្រាប់គេហទំព័រប្រភេទ .mil.kh</p> <ul style="list-style-type: none"> - លិខិតស្នើសុំផ្លូវការពីស្ថាប័នសាមី០១ច្បាប់ - ច្បាប់ចម្លងលិខិតសំគាល់ខ្លួន ឬ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់អ្នកទទួលសិទ្ធិកាន់កាប់.....០១ច្បាប់ <p>៦. សម្រាប់គេហទំព័រប្រភេទ .per.kh</p> <ul style="list-style-type: none"> - ច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណគ្រួសារ ឬលិខិតឆ្លងដែន.....០១ច្បាប់
<p>យោបល់</p>	<p>អ្នកទទួលសិទ្ធិប្រើប្រាស់គេហទំព័រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់បទប្បញ្ញត្តិ សេចក្តីណែនាំ លិខិតបទដ្ឋានផ្សេងៗដែលពាក់ព័ន្ធ និងសេវាគេហទំព័រ នៃព្រះរាជាណាចក្រកម្ពុជា ជាធរមាន ។</p>

អាជ្ញាបណ្ណប្រែកង់ស៍

<p>ឈ្មោះសេវា</p>	<p>អាជ្ញាបណ្ណប្រែកង់ស៍</p>
<p>ក្រសួង/ស្ថាប័ន ផ្តល់សេវា</p>	<p>បញ្ញត្តិករទូរគមនាគមន៍កម្ពុជា ៖</p> <ul style="list-style-type: none"> • អង្គការពង្រឹងបច្ចេកវិទ្យា (ផ្នែកទទួលពាក្យ) • អង្គការគ្រប់គ្រងលើកអាកាសវិទ្យុ (ផ្នែកបច្ចេកទេស) <ul style="list-style-type: none"> - អាសយដ្ឋាន ៖ នៅក្នុងបរិវេណក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាច់ជ្រុងវិថីលេខ ១៣ និង ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ - ទូរស័ព្ទ ៖ 855 23 722 333 - ទូរសារ ៖ 855 23 723 222 - អ៊ីម៉ែល ៖ dns-admin@dns.net.kh - គេហទំព័រ ៖ www.trc.gov.kh
<p>គោលបំណង នៃការផ្តល់សេវា</p>	<p>សម្រួលដល់ការផ្តល់អាជ្ញាបណ្ណប្រើប្រាស់ប្រែកង់ស៍ ឲ្យស្របតាមបទបញ្ញត្តិ វិទ្យុគមនាគមន៍របស់សហភាពទូរគមនាគមន៍អន្តរជាតិ និងច្បាប់នៃព្រះរាជា ណាចក្រកម្ពុជា ដើម្បីប្រើប្រាស់ប្រែកង់ស៍ឲ្យមានប្រសិទ្ធភាព ជៀសវាងការ ឆ្គងរំខាន។</p>
<p>មូលដ្ឋានគតិយុត្ត</p>	<ul style="list-style-type: none"> • ព្រះរាជក្រឹត្យលេខ នស/រកត/០៣១២/១៧៥ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ ២០១២ ស្តីពីការបង្កើតបញ្ញត្តិករទូរគមនាគមន៍កម្ពុជា • អនុក្រឹត្យលេខ ១៤០ អនក្រ.បក ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១២ ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាននៃបញ្ញត្តិករទូរគមនាគមន៍ កម្ពុជា • ប្រកាសលេខ ១៧៥បទ.ប្រក ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១២ ស្តីពីការផ្ទេរ តួនាទី និងភារកិច្ចទៅ បញ្ញត្តិករទូរគមនាគមន៍កម្ពុជា • ប្រកាសលេខ ០៧២បទ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៨ ស្តីពីការ គ្រប់គ្រងបរិក្ខារវិទ្យុគមនាគមន៍ និងប្រើប្រាស់លើកអាកាសវិទ្យុ។
<p>អតិថិជនដែលមាន សិទ្ធិទទួលសេវា</p>	<p>ជនជាតិខ្មែរ ឬជនបរទេស ជាបុរសវ័យបុគ្គល ឬនីតិបុគ្គល</p>
<p>ស្តង់ដារសេវា</p>	<ul style="list-style-type: none"> • រយៈពេល១៥ថ្ងៃ (ថ្ងៃធ្វើការ) ក្រោយពីទទួលឯកសារដែលអ្នកស្នើសុំបាន បំពេញគ្រប់គ្រាន់។ • តម្លៃ៖ អនុវត្តតាមប្រកាសលេខ០៧២បទ.ប្រ.ក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០០៨ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
<p>តម្រូវការឯកសារ ដើម្បីទទួលបានសេវា</p>	<p>ផ្តល់អាជ្ញាបណ្ណប្រែកង់ស៍សម្រាប់៖</p> <p>១. អាជ្ញាបណ្ណប្រែកង់ស៍សម្រាប់ដំណើរការស្ថានីយវិទ្យុអាម៉ាទ័រ (Amateur)</p> <ul style="list-style-type: none"> - ពាក្យស្នើសុំចំនួន.....០១ច្បាប់ - បំពេញលក្ខណៈកិច្ចការនៃបរិក្ខារ - ឯកសារលក្ខណៈបច្ចេកទេសវិទ្យុអាម៉ាទ័រ (Technical Specifications) - ច្បាប់ថតចម្លងលិខិតបញ្ជាក់ការវិទ្យុអាម៉ាទ័រ - ច្បាប់ថតចម្លង អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន។ <p>២. អាជ្ញាបណ្ណប្រែកង់ស៍សម្រាប់ដំណើរការស្ថានីយវិទ្យុទាក់ទងប្រភេទ MF, HF, VHF, UHF៖</p>

	<ul style="list-style-type: none"> - ពាក្យស្នើសុំចំនួន.....០១ច្បាប់ - បំពេញលក្ខណៈកិនភាគនៃបរិក្ខារ - ឯកសារលក្ខណៈបច្ចេកទេសវិទ្យុទាក់ទង (Technical Specifications) - ច្បាប់ថតចម្លង អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន - ច្បាប់ថតចម្លង ប័ណ្ណសម្គាល់យានយន្ត (ចំពោះវិទ្យុទាក់ទងដំឡើងលើរថយន្ត) ។ <p>៣. អាជ្ញាបណ្ណប្រកបដោយសម្រាប់ដំណើរការស្ថានីយវិទ្យុផ្សាយសំឡេង AM, SW, FM៖</p> <ul style="list-style-type: none"> - ពាក្យស្នើសុំចំនួន.....០១ច្បាប់ - បំពេញលក្ខណៈកិនភាគនៃបរិក្ខារ - លិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មផ្នែកសោតទស្សន៍ពីក្រសួងព័ត៌មាននៅមានសុពលភាព - ឯកសារលក្ខណៈបច្ចេកទេសម៉ាស៊ីនផ្សាយ និងអង់តែន (Technical Specifications of Transmitter and Antenna) - ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន។ <p>៤. អាជ្ញាបណ្ណប្រកបដោយសម្រាប់ដំណើរការស្ថានីយវិទ្យុទស្សន៍ប្រភេទ VHF, UHF៖</p> <ul style="list-style-type: none"> - ពាក្យស្នើសុំចំនួន.....០១ច្បាប់ - បំពេញលក្ខណៈកិនភាគនៃបរិក្ខារ - លិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មផ្នែកសោតទស្សន៍ពីក្រសួងព័ត៌មាននៅមានសុពលភាព - ឯកសារលក្ខណៈបច្ចេកទេសម៉ាស៊ីនផ្សាយ និងអង់តែន (Technical Specifications of Transmitter and Antenna) - ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន។ <p>៥. អាជ្ញាបណ្ណប្រកបដោយសម្រាប់ដំណើរការស្ថានីយវិទ្យុ MICROWAVE៖</p> <ul style="list-style-type: none"> - ពាក្យស្នើសុំចំនួន.....០១ច្បាប់ - បំពេញលក្ខណៈកិនភាគនៃបរិក្ខារ - ឯកសារលក្ខណៈបច្ចេកទេសម៉ាស៊ីនផ្សាយ និងអង់តែន (Technical Specifications of Transmitter and Antenna) - លិខិតអនុញ្ញាតត្រៀមបម្រុងទុកប្រេកង់ស៍ (Frequencies Reservation) ពីបញ្ញត្តិករទូរគមនាគមន៍កម្ពុជា - បំពេញតារាងទិន្នន័យទីតាំងស្ថានីយវិទ្យុតាមគំរូដូចមានជូនភ្ជាប់ និងរូបសណ្ឋានបណ្តាញ (Network Configuration) - ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន។ <p>៦. អាជ្ញាបណ្ណប្រកបដោយសម្រាប់ដំណើរការផ្តល់សេវាទូរស័ព្ទចល័ត និង អចល័តឥតប្រើខ្សែ៖</p> <ul style="list-style-type: none"> - ពាក្យស្នើសុំចំនួន.....០១ច្បាប់ - បំពេញលក្ខណៈកិនភាគនៃបរិក្ខារ - អាជ្ញាបណ្ណប្រតិបត្តិការបណ្តាញ និងផ្តល់សេវាទូរស័ព្ទចល័ត - អាជ្ញាបណ្ណប្រតិបត្តិការផ្តល់សេវាទូរស័ព្ទអចល័តឥតប្រើខ្សែ
--	--

	<ul style="list-style-type: none"> - ឯកសារលក្ខណៈបច្ចេកទេសម៉ាស៊ីនផ្សាយ អង់តែនា (Technical Specifications of Transmitter and Antenna) - តារាងឧបសម្ព័ន្ធលម្អិតតភ្ជាប់របស់ស្ថានីយ BTS នីមួយៗ - ច្បាប់ថតចម្លង អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន។ <p>៧. អាជ្ញាបណ្ណប្រកបសម្រាប់ដំណើរការស្ថានីយវិទ្យុផ្តល់សេវាអ៊ីនធឺណេត</p> <ul style="list-style-type: none"> - ពាក្យស្នើសុំចំនួន.....០១ច្បាប់ - បំពេញលក្ខណៈកិនភាគនៃបរិក្ខារ - អាជ្ញាបណ្ណប្រតិបត្តិការបណ្តាញ និងផ្តល់សេវាអ៊ីនធឺណេត (ISP) - ឯកសារលក្ខណៈបច្ចេកទេសម៉ាស៊ីនផ្សាយ និងអង់តែនា (Technical Specifications of Transmitter and Antenna) - តារាងឧបសម្ព័ន្ធលម្អិតតភ្ជាប់របស់ស្ថានីយ BTS នីមួយៗ - ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន។ <p>៨. អាជ្ញាបណ្ណប្រកបសម្រាប់ដំណើរការស្ថានីយ VSAT៖</p> <ul style="list-style-type: none"> - ពាក្យស្នើសុំចំនួន.....០១ច្បាប់ - បំពេញលក្ខណៈកិនភាគនៃបរិក្ខារ - ឯកសារលក្ខណៈបច្ចេកទេសម៉ាស៊ីនផ្សាយ និងអង់តែនា (Technical Specifications of Transmitter and Antenna) - រូបសណ្ឋានបណ្តាញ (Network Configuration) - ច្បាប់ថតចម្លង អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន។ <p>៩. អាជ្ញាបណ្ណប្រកបសម្រាប់ដំណើរការស្ថានីយ SATELLITE PHONE (INMARSAT)៖</p> <ul style="list-style-type: none"> - ពាក្យស្នើសុំចំនួន.....០១ច្បាប់ - បំពេញលក្ខណៈកិនភាគនៃបរិក្ខារ - ឯកសារលក្ខណៈបច្ចេកទេសនៃបរិក្ខារ (Technical Specifications) - កិច្ចសន្យានៃការប្រើប្រាស់ - ច្បាប់ថតចម្លង អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន។
<p>យោបល់</p>	<ul style="list-style-type: none"> • ត្រូវប្រើប្រាស់ប្រកបសម្រាប់វិទ្យុប្រកបដោយអត្ថប្រយោជន៍ និងប្រសិទ្ធភាព • ត្រូវគោរពបទប្បញ្ញត្តិនៃអនុសញ្ញា កិច្ចព្រមព្រៀង ឬសន្ធិសញ្ញាអន្តរជាតិមានជាអាទិ៍ ITU និងអនុសញ្ញាអន្តរជាតិ ដើម្បីសុវត្ថិភាពជីវិតនៅលើដី អាកាស និងសមុទ្រ • ត្រូវធានាថាមិនប្រើប្រាស់បរិក្ខារវិទ្យុប្រកបសម្រាប់ និងអានុភាពផ្សាយលើសពីការអនុញ្ញាតក្នុងអាជ្ញាបណ្ណ • អាជ្ញាបណ្ណប្រកបសម្រាប់មានសុពលភាពរយៈពេលមួយឆ្នាំ • ករណីមានបំណងឈប់ប្រើប្រាស់ប្រកបសម្រាប់ ឬផ្លាស់ប្តូរព័ត៌មានដូចមានចែងក្នុងអាជ្ញាបណ្ណ ត្រូវផ្តល់ជំណើងជាលាយលក្ខណៈត្រឹមត្រូវមកបញ្ជូនកិច្ចសន្យាគមន៍កម្ពុជា ។

ការស្នើសុំវិញ្ញាបនបត្របើកអាជីវកម្មបម្រើសេវាអ៊ីនធឺណែតកាហ្វេ

ឈ្មោះសេវា	វិញ្ញាបនបត្របើកអាជីវកម្មបម្រើសេវាអ៊ីនធឺណែតកាហ្វេ (Internet Café)
ក្រសួង/ស្ថាប័នផ្តល់សេវា	<p>បញ្ញត្តិករទូរគមនាគមន៍កម្ពុជា ៖</p> <ul style="list-style-type: none"> • អង្គការពង្រឹងបច្ចេកវិទ្យា (ផ្នែកទទួលពាក្យ) • អង្គការពង្រឹងបច្ចេកវិទ្យា និងវិវាទ (ផ្នែកជំនាញពិនិត្យបរិក្ខារទូរគមនាគមន៍) <ul style="list-style-type: none"> - អាសយដ្ឋាន ៖ នៅក្នុងបរិវេណក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាច់ជ្រុងវិថីលេខ ១៣ និង ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ - ទូរស័ព្ទ ៖ 855 23 722 333 - ទូរសារ ៖ 855 23 723 222 - អ៊ីម៉ែល ៖ internetcafe@trc.gov.kh - គេហទំព័រ ៖ www.trc.gov.kh
គោលបំណងនៃការផ្តល់សេវា	ផ្តល់ការគ្រប់គ្រងប្រព័ន្ធ និងសេវាអ៊ីនធឺណែតឲ្យមានប្រសិទ្ធភាពតាមបទដ្ឋានអន្តរជាតិ និងបើកទូលាយសេវាបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មានជូនដល់ប្រជាពលរដ្ឋទូទៅ។
មូលដ្ឋានគតិយុត្ត	<ul style="list-style-type: none"> • ព្រះរាជក្រឹត្យលេខ នស/រកត/០៣១២/១៧៥ ស្តីពីការបង្កើតបញ្ញត្តិករទូរគមនាគមន៍កម្ពុជា ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១២ ។ • អនុក្រឹត្យលេខ ១៤០ អ.ន.ក្រ .បក ស្តីពីការរៀបចំនិងដំណើរប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាន នៃបញ្ញត្តិករទូរគមនាគមន៍កម្ពុជា ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១២។ • ប្រកាសលេខ ១៧៥ ប.ទ.ប្រក ស្តីពីការផ្ទេរតួនាទី និងភារកិច្ចទៅបញ្ញត្តិករទូរគមនាគមន៍កម្ពុជា ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១២ • ប្រកាសលេខ ១៥៥ ប.ទ/ប្រក ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០១ ស្តីពីការរៀបចំ និងការគ្រប់គ្រងប្រព័ន្ធ និងសេវាអ៊ីនធឺណែត និងប្រភេទសេវា VoIP នៅព្រះរាជាណាចក្រកម្ពុជា • សាកលវិទ្យាល័យក្រសួងលេខ០០១ស.មជ-បទ ចុះថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០១២ ស្តីពីគ្រប់គ្រងការធ្វើអាជីវកម្ម និង ការប្រើប្រាស់សេវាកម្មទូរគមនាគមន៍ • លិខិតលេខ ១៧៩ ប.ទ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០០ ស្តីពីអាជ្ញាប័ណ្ណបើកអាជីវកម្មសាលបម្រើអ៊ីនធឺណែត
អតិថិជនដែលមានសិទ្ធិទទួលសេវា	ជនជាតិខ្មែរ ឬជនបរទេស ជាបុគ្គល ឬនីតិបុគ្គល
ស្តង់ដារសេវា	<ul style="list-style-type: none"> • រយៈពេល ៧ថ្ងៃ (ថ្ងៃធ្វើការ) ក្រោយពីទទួលឯកសារគ្រប់គ្រាន់ • តម្លៃសុវិញ្ញាបនបត្រ៖ <ul style="list-style-type: none"> - ឆ្នាំដំបូង ៖ ១២០ ០០០ រៀល - ឆ្នាំបន្តបន្ទាប់ ៖ ៨០ ០០០ រៀល
តម្រូវការឯកសារដើម្បីទទួលបានសេវា	<p>ផ្តល់វិញ្ញាបនបត្របើកអាជីវកម្មបម្រើសេវាអ៊ីនធឺណែតកាហ្វេ</p> <ul style="list-style-type: none"> - ច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណគ្រួសារ ឬ លិខិតឆ្លងដែន០១ច្បាប់ - លិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ក្នុងការអនុញ្ញាតឱ្យប្រើប្រាស់ទីតាំងសាល ឬកិច្ចសន្យាជួលផ្ទះមានបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន (ក្នុងករណីជួលទីតាំង)០១ច្បាប់ - វិញ្ញាបនបត្របើកអាជីវកម្មសាលបម្រើសេវាអ៊ីនធឺណែតកាហ្វេចាស់

០១ច្បាប់
យោបល់	អ្នកទទួលវិញ្ញាបនបត្របើកអាជីវកម្មសាលបម្រើសេវាអ៊ីនធឺណិតកាហ្វេត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់បទប្បញ្ញត្តិសេចក្តីណែនាំលិខិតបទដ្ឋានផ្សេងៗដែលពាក់ព័ន្ធ និងសេវាគេហទំព័រនៃព្រះរាជាណាចក្រកម្ពុជាជាធរមាន ។

អាជ្ញាប័ណ្ណសេវាបញ្ជីឆាប់រហ័សអន្តរជាតិ

<p>ឈ្មោះសេវា</p>	<p>អាជ្ញាប័ណ្ណសេវាបញ្ជីឆាប់រហ័សអន្តរជាតិ</p>
<p>ក្រសួង/ស្ថាប័នផ្តល់សេវា</p>	<p>ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍</p> <ul style="list-style-type: none"> • អគ្គនាយកដ្ឋានប្រៃសណីយ៍ និងទូរគមនាគមន៍ • នាយកដ្ឋានគោលនយោបាយប្រៃសណីយ៍ <ul style="list-style-type: none"> - អាសយដ្ឋាន ៖ កាច់ជ្រុងវិថីលេខ ១៣ និង ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ - ទូរស័ព្ទ : ០២៣ ៧២៤ ២២២/០២៣ ៧២២ ០៥៩ - ទូរសារ : ០២៣ ៧២៤ ៦១៣ - អ៊ីម៉ែល : postal-policy@mptc.gov.kh - គេហទំព័រ : www.mptc.gov.kh
<p>គោលបំណងនៃការផ្តល់សេវា</p>	<p>ការផ្តល់អាជ្ញាប័ណ្ណសេវាបញ្ជីឆាប់រហ័សអន្តរជាតិ ជូនផ្នែកឯកជនជារូបវន្តបុគ្គល ឬនីតិបុគ្គលធ្វើ អាជីវកម្មបម្រើសេវាទទួល ប្រមូល ដឹកជញ្ជូន និងចែកចាយនូវវត្ថុធាតុដើមសំបុក កញ្ចប់តូច និងកញ្ចប់ធំមានទម្ងន់អតិបរិមាណ៥០គីឡូក្រាម ដោយស្របច្បាប់ ដើម្បីជួយបំពេញបន្ថែមលើសេវាប្រៃសណីយ៍ និងបម្រើតាមសំណូមពរបស់ប្រជាពលរដ្ឋ</p>
<p>មូលដ្ឋានគតិយុត្ត</p>	<ul style="list-style-type: none"> • បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា • បានឃើញព្រះរាជក្រឹត្យលេខនស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពី ការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា • បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈរដ្ឋមន្ត្រី • បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ • បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០២/០១២ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០០២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី វិស័យប្រៃសណីយ៍ • បានឃើញអនុក្រឹត្យលេខ ៣៩ អនក្រ/បក ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ ស្តីពី ការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ • ប្រកាសអន្តរក្រសួងលេខ ១១២០ ប្រក.បទ.សហវ.ចមព ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០០៦ ស្តីពី អាជ្ញាប័ណ្ណសេវាបញ្ជីឆាប់រហ័សអន្តរជាតិ • ប្រកាសអន្តរក្រសួងលេខ ១២៤២ ប្រក.បទ.សហវ.ចមព ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០០៦ ស្តីពី វិសោធនកម្មប្រការ១១ នៃប្រកាសអន្តរក្រសួងស្តីពី អាជ្ញាប័ណ្ណសេវាបញ្ជីឆាប់រហ័ស អន្តរជាតិ
<p>អតិថិជនដែលមានសិទ្ធិទទួលសេវា</p>	<p>ជនជាតិខ្មែរ ឬជនបរទេស ជារូបវន្តបុគ្គល ឬនីតិបុគ្គល</p>
<p>ស្តង់ដារសេវា</p>	<ul style="list-style-type: none"> • មានរយៈពេល ១៥ ថ្ងៃ (ថ្ងៃធ្វើការ) ក្រោយពេលទទួលបានឯកសារគ្រប់ដើម្បីផ្តល់អាជ្ញាប័ណ្ណ

	<ul style="list-style-type: none"> • តម្លៃអាជ្ញាប័ណ្ណត្រូវបានកំណត់៤,២០០,០០០\$ (បួនលានពីររយពាន់រៀល) ក្នុង ០១ឆ្នាំ
<p>តម្រូវការឯកសារដើម្បីទទួលបានសេវា</p>	<p>ផ្នែកឯកជនជាប្រវត្តបុគ្គល ឬនីតិបុគ្គល ដែលអាចធ្វើអាជីវកម្មសេវាបញ្ញើឆាប់រហ័សអន្តរជាតិ ត្រូវមានលក្ខណៈដូចខាងក្រោម ៖</p> <ul style="list-style-type: none"> - វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ដែលមានសុពលភាព នៃព្រះរាជាណាចក្រកម្ពុជា (បញ្ជាក់សាលារាជធានីភ្នំពេញ) - បណ្ណប៉ាតង់ក្នុងឆ្នាំដែលស្នើសុំ (បញ្ជាក់សាលារាជធានីភ្នំពេញ) - ពន្ធលើតម្លៃបន្ថែម Vat (បញ្ជាក់សាលារាជធានីភ្នំពេញ) - អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនថតចម្លងដែលមានសុពលភាព (បញ្ជាក់សាលារាជធានីភ្នំពេញ) - រូបថត៤x៦ ចំនួន២សន្លឹក - មានទីតាំងសមស្រប និងមានលិខិតបញ្ជាក់ ឬជួលទីស្នាក់ការក្រុមហ៊ុនច្បាស់លាស់ (ឯកសារថតចម្លង និងបោះត្រាក្រុមហ៊ុន) - ប្រាក់កក់មួយលានរៀល
<p>យោបល់</p>	<p>គ្មានប្រវត្តបុគ្គល ឬនីតិបុគ្គលណាមួយអាចធ្វើអាជីវកម្មសេវាបញ្ញើឆាប់រហ័សអន្តរជាតិ ដោយគ្មានអាជ្ញាប័ណ្ណ មានសុពលភាពចេញដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ឡើយ។</p>

ការស្នើសុំលិខិតទទួលស្គាល់ជាភ្នាក់ងារនាំចូល (ចែកចាយ) បរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍

<p>ឈ្មោះសេវា</p>	<p>ផ្តល់លិខិតទទួលស្គាល់ជាភ្នាក់ងារនាំចូល (ចែកចាយ) បរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍</p>
<p>ក្រសួង/ស្ថាប័នផ្តល់សេវា</p>	<p>បញ្ញត្តិករទូរគមនាគមន៍កម្ពុជា ៖</p> <ul style="list-style-type: none"> • អង្គការពង្រឹងហិរញ្ញវត្ថុ (ផ្នែកទទួលពាក្យ) • អង្គការគ្រប់គ្រងលើកអាកាសវិទ្យុ និងអង្គការបញ្ញត្តិកម្ម និងវិវាទ (ផ្នែកបច្ចេកទេស) <ul style="list-style-type: none"> - អាសយដ្ឋាន ៖ នៅក្នុងបរិវេណក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាច់ជ្រុងវិថីលេខ ១៣ និង ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ - ទូរស័ព្ទ ៖ ០២៣ ៧២២ ៣៣៣ Ext: ២២៨ - ទូរសារ ៖ ០២៣ ៧២៣ ២២២ - អ៊ីម៉ែល ៖ fmu@trc.gov.kh (ការស្នើសុំបរិក្ខារវិទ្យុគមនាគមន៍) rdu@trc.gov.kh (ការស្នើសុំបរិក្ខារទូរគមនាគមន៍) - គេហទំព័រ ៖ www.trc.gov.kh
<p>គោលបំណងនៃការផ្តល់សេវា</p>	<p>សម្រួលដល់ការផ្តល់លិខិតទទួលស្គាល់ជាភ្នាក់ងារនាំចូល (ចែកចាយ) បរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍ឲ្យស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាគុណភាពសេវានិងការគ្រប់គ្រងបរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។</p>
<p>មូលដ្ឋានគតិយុត្ត</p>	<ul style="list-style-type: none"> • ព្រះរាជក្រឹត្យលេខ នស/រកត/០៣១២/១៧៥ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១២ ស្តីពីការបង្កើតបញ្ញត្តិករ ទូរគមនាគមន៍កម្ពុជា • អនុក្រឹត្យលេខ១៤០អនក្រ.បក ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១២ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាននៃបញ្ញត្តិករទូរគមនាគមន៍កម្ពុជា • ប្រកាសលេខ ១៧៥បទ.ប្រក ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១២ ស្តីពីការផ្ទេរតួនាទី និងភារកិច្ចទៅបញ្ញត្តិករទូរគមនាគមន៍កម្ពុជា • ប្រកាសលេខ ០៧២បទ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៨ ស្តីពីការគ្រប់គ្រងបរិក្ខារវិទ្យុគមនាគមន៍ និងថ្លៃប្រើប្រាស់លើកអាកាសវិទ្យុ • ប្រកាសលេខ ២០៨បទ.ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ ស្តីពីការទទួលស្គាល់យថាប្រភេទ (Type Approval) លើបរិក្ខារវិទ្យុគមនាគមន៍ និងបរិក្ខារទូរគមនាគមន៍
<p>អតិថិជនដែលមានសិទ្ធិទទួលសេវា</p>	<p>ជនជាតិខ្មែរ ឬបរទេស ជាបុរសវ័យប្រុស ឬនិស្សិត</p>
<p>ស្តង់ដារសេវា</p>	<ul style="list-style-type: none"> • រយៈពេល១០ថ្ងៃ (ថ្ងៃធ្វើការ) ក្រោយពីបានបំពេញឯកសារគ្រប់គ្រាន់ពីអ្នកស្នើសុំ។ • តម្លៃ USD. 800.00 (ប្រាំបីរយដុល្លារអាមេរិក)
<p>តម្រូវការឯកសារដើម្បីទទួលបានសេវា</p>	<p>ផ្តល់លិខិតទទួលស្គាល់ជាភ្នាក់ងារនាំចូល (ចែកចាយ) បរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍ ៖</p> <ul style="list-style-type: none"> - ពាក្យសុំទទួលស្គាល់ជាភ្នាក់ងារនាំចូល (ចែកចាយ) បរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍.....០១ច្បាប់ - ច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណ ប័ណ្ណត្រួតពិនិត្យ ឬលិខិតឆ្លងដែន.....០១ច្បាប់ - ច្បាប់ចម្លងវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម.....០១ច្បាប់

	<ul style="list-style-type: none"> - លិខិតបញ្ជាក់ទទួលស្គាល់ការបើកក្រុមហ៊ុនធ្វើអាជីវកម្មពីក្រសួង ពាណិជ្ជកម្ម.....០១ច្បាប់ - ច្បាប់ចម្លងបណ្ណប៉ាតង់ (របបស្វ័យប្រកាស)ដែលមានសុពលភាព០១ច្បាប់ <p>បញ្ជាក់ ៖ ចំពោះក្រុមហ៊ុនដែលកំពុងផ្តល់សេវាទូរគមនាគមន៍ មិនតម្រូវឲ្យស្នើ សុំលិខិតទទួលស្គាល់ជាភ្នាក់ងារនាំចូល (ចែកចាយ) បរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍ឡើយ។</p>
យោបល់	<ul style="list-style-type: none"> • រូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានបំណងចង់ធ្វើការនាំចូល លក់ ជួសជុល បរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍គ្រប់ប្រភេទ ត្រូវដាក់ពាក្យសុំនៅ បញ្ញត្តិករទូរគមនាគមន៍កម្ពុជា ។ • គ្មានរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយអាចធ្វើការនាំចូល លក់ ជួសជុល បរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍គ្រប់ប្រភេទ ដោយគ្មានសេចក្តី សម្រេច ឬវិញ្ញាបនបត្រ ឬ លិខិតអនុញ្ញាត ផ្តល់ដោយបញ្ញត្តិករ ទូរគមនាគមន៍កម្ពុជា ។ • ក្នុងករណីអ្នកដាក់ពាក្យសុំមិនបានបំពេញឯកសារគ្រប់គ្រាន់ទេ បញ្ញត្តិករ ទូរគមនាគមន៍ កម្ពុជាមិនអនុញ្ញាតផ្តល់ជូនតាមការស្នើសុំឡើយ។

ការស្នើសុំវិញ្ញាបនបត្រប្រចាំឆ្នាំនាំចូល លក់ និងជួសជុលបរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍

ឈ្មោះសេវា	ផ្តល់វិញ្ញាបនបត្រប្រចាំឆ្នាំនាំចូល លក់ និងជួសជុលបរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍
ក្រសួង/ស្ថាប័នផ្តល់សេវា	<p>បញ្ញត្តិករទូរគមនាគមន៍កម្ពុជា ៖</p> <ul style="list-style-type: none"> • អង្គភាពរដ្ឋបាលនិងហិរញ្ញវត្ថុ (ផ្នែកទទួលពាក្យ) • អង្គភាពគ្រប់គ្រងលើកអាកាសវិទ្យុនិងអង្គភាពបញ្ញត្តិកម្ម និងវិវាទ (ផ្នែកបច្ចេកទេស) <ul style="list-style-type: none"> - អាសយដ្ឋាន ៖ នៅក្នុងបរិវេណក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាច់ជ្រុងវិថីលេខ ១៣ និង ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ - ទូរស័ព្ទ ៖ ០២៣ ៧២២ ៣៣៣ Ext: ២២៨ - ទូរសារ ៖ ០២៣ ៧២៣ ២២២ - អ៊ីម៉ែល ៖ fmu@trc.gov.kh (ការស្នើសុំបរិក្ខារវិទ្យុគមនាគមន៍) rdu@trc.gov.kh (ការស្នើសុំបរិក្ខារទូរគមនាគមន៍) - គេហទំព័រ ៖ www.trc.gov.kh
គោលបំណងនៃការផ្តល់សេវា	សម្រួលដល់ការផ្តល់វិញ្ញាបនបត្រ នាំចូល លក់ និងជួសជុលបរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍ឲ្យស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាគុណភាពសេវា និងការគ្រប់គ្រងបរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងស្តង់ដារ
មូលដ្ឋានគតិយុត្ត	<ul style="list-style-type: none"> • ព្រះរាជក្រឹត្យលេខ នស/រកត/០៣១២/១៧៥ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១២ ស្តីពីការបង្កើតបញ្ញត្តិករ ទូរគមនាគមន៍កម្ពុជា • អនុក្រឹត្យលេខ១៤០អនក្រ.បក ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១២ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាននៃបញ្ញត្តិករទូរគមនាគមន៍កម្ពុជា • ប្រកាសលេខ ១៧៥បទ.ប្រក ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១២ ស្តីពីការផ្ទេរតួនាទី និងភារកិច្ចទៅបញ្ញត្តិករ ទូរគមនាគមន៍កម្ពុជា • ប្រកាសលេខ ០៧២បទ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៨ ស្តីពីការគ្រប់គ្រងបរិក្ខារវិទ្យុគមនាគមន៍ និងថ្លៃប្រើប្រាស់លើកអាកាសវិទ្យុ • ប្រកាសលេខ ២០៨បទ.ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ ស្តីពីការទទួលស្គាល់យថាប្រភេទ (Type Approval) លើបរិក្ខារវិទ្យុគមនាគមន៍ និងបរិក្ខារទូរគមនាគមន៍
អតិថិជនដែលមានសិទ្ធិទទួលសេវា	ជនជាតិខ្មែរ ឬបរទេស ជាបុរសរូបបុគ្គលឬនីតិបុគ្គល
ស្តង់ដារសេវា	<ul style="list-style-type: none"> • រយៈពេល១០ថ្ងៃ (ថ្ងៃធ្វើការ) ក្រោយពីបានបំពេញឯកសារគ្រប់គ្រាន់ពីអ្នកស្នើសុំ។ • តម្លៃ USD. 100.00 (មួយរយដុល្លារអាមេរិក)
តម្រូវការឯកសារដើម្បីទទួលបានសេវា	<p>ផ្តល់វិញ្ញាបនបត្រប្រចាំឆ្នាំនាំចូល លក់ និងជួសជុលបរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍ ៖</p> <ul style="list-style-type: none"> - ពាក្យស្នើសុំ.....០១ច្បាប់ - ច្បាប់ថតចម្លងបណ្ណប៉ាតង់.....០១ច្បាប់ - ច្បាប់ថតចម្លង អត្តសញ្ញាណបណ្ណ ឬបណ្ណត្រួសារ ឬលិខិតឆ្លងដែន

	<p>.....០១ច្បាប់</p> <ul style="list-style-type: none"> - ច្បាប់ថតចម្លងវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មដែលមានសុពលភាព <p>.....០១ច្បាប់</p> <ul style="list-style-type: none"> - ច្បាប់ចម្លងបណ្ណប៉ាតង់ (របបស្វ័យប្រកាស) ដែលមានសុពលភាព <p>.....០១ច្បាប់</p>
<p>យោបល់</p>	<ul style="list-style-type: none"> • រូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានបំណងចង់ធ្វើការនាំចូល លក់ ជួសជុល បរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍គ្រប់ប្រភេទ ត្រូវដាក់ពាក្យសុំនៅ បញ្ញត្តិករទូរគមនាគមន៍កម្ពុជា • គ្មានរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយអាចធ្វើការនាំចូល លក់ ជួសជុល បរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍គ្រប់ប្រភេទដោយគ្មានសេចក្តី សម្រេច ឬវិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតផ្តល់ដោយបញ្ញត្តិករទូរគមនាគមន៍ កម្ពុជា • ក្នុងករណីអ្នកដាក់ពាក្យសុំមិនបានបំពេញឯកសារគ្រប់គ្រាន់ទេ បញ្ញត្តិករ ទូរគមនាគមន៍ កម្ពុជាមិនអនុញ្ញាតផ្តល់ជូនតាមការស្នើសុំឡើយ

ការស្នើសុំវិញ្ញាបនបត្រប្រចាំឆ្នាំលក់ និងជួសជុលបរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍

ឈ្មោះសេវា	ផ្តល់វិញ្ញាបនបត្រប្រចាំឆ្នាំលក់ និងជួសជុលបរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍
ក្រសួង/ស្ថាប័នផ្តល់សេវា	<p>បញ្ញត្តិករទូរគមនាគមន៍កម្ពុជា ៖</p> <ul style="list-style-type: none"> • អង្គភាពរដ្ឋបាលនិងហិរញ្ញវត្ថុ (ផ្នែកទទួលពាក្យ) • អង្គភាពគ្រប់គ្រងលេកអាកាសវិទ្យុនិងអង្គភាពបញ្ញត្តិកម្ម និងវិវាទ (ផ្នែកបច្ចេកទេស) <ul style="list-style-type: none"> - អាសយដ្ឋាន ៖ នៅក្នុងបរិវេណក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាច់ជ្រុងវិថីលេខ ១៣ និង ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ - ទូរស័ព្ទ ៖ ០២៣ ៧២២ ៣៣៣ Ext: ២២៨ - ទូរសារ ៖ ០២៣ ៧២៣ ២២២ - អ៊ីម៉ែល ៖ fmu@trc.gov.kh (ការស្នើសុំបរិក្ខារវិទ្យុគមនាគមន៍) rdv@trc.gov.kh (ការស្នើសុំបរិក្ខារទូរគមនាគមន៍) - គេហទំព័រ ៖ www.trc.gov.kh
គោលបំណងនៃការផ្តល់សេវា	សម្រួលដល់ការផ្តល់វិញ្ញាបនបត្រប្រចាំឆ្នាំលក់ និងជួសជុលបរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍ឲ្យស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាដើម្បីធានាគុណភាពសេវា និងការគ្រប់គ្រងបរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍ឲ្យបានត្រឹមត្រូវតាមបទដ្ឋាន បច្ចេកទេស និងស្តង់ដារ។
មូលដ្ឋានគតិយុត្ត	<ul style="list-style-type: none"> • ព្រះរាជក្រឹត្យលេខ នស/រកត/០៣១២/១៧៥ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១២ ស្តីពីការបង្កើតបញ្ញត្តិករ ទូរគមនាគមន៍កម្ពុជា • អនុក្រឹត្យលេខ១៤០អនក្រ.បក ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១២ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាននៃបញ្ញត្តិករទូរគមនាគមន៍កម្ពុជា • ប្រកាសលេខ ១៧៥បទ.ប្រក ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១២ ស្តីពីការផ្ទេរតួនាទី និងភារកិច្ចទៅបញ្ញត្តិករ ទូរគមនាគមន៍កម្ពុជា • ប្រកាសលេខ ០៧២បទ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៨ ស្តីពីការគ្រប់គ្រងបរិក្ខារវិទ្យុគមនាគមន៍ និងថ្លៃប្រើប្រាស់លេកអាកាសវិទ្យុ • ប្រកាសលេខ ២០៨បទ.ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ ស្តីពីការទទួលស្គាល់យថាប្រភេទ (Type Approval) លើបរិក្ខារវិទ្យុគមនាគមន៍ និងបរិក្ខារទូរគមនាគមន៍
អតិថិជនដែលមានសិទ្ធិទទួលសេវា	ជនជាតិខ្មែរ ឬជនបរទេស ជាប្រវត្តបុគ្គល ឬនីតិបុគ្គល
ស្តង់ដារសេវា	<ul style="list-style-type: none"> • រយៈពេល១០ថ្ងៃ (ថ្ងៃធ្វើការ) ក្រោយពីបានបំពេញឯកសារគ្រប់គ្រាន់ពីអ្នកស្នើសុំ។ • តម្លៃ USD. 50.00 (ហាសិបដុល្លារអាមេរិក)
តម្រូវការឯកសារដើម្បីទទួលបានសេវា	<p>វិញ្ញាបនបត្រប្រចាំឆ្នាំលក់ និងជួសជុលបរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍ ៖</p> <ul style="list-style-type: none"> - ពាក្យស្នើសុំ.....០១ច្បាប់ - ច្បាប់ថតចម្លងបណ្ណប៉ាតង់.....០១ច្បាប់

	<p>- ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណគ្រួសារ ឬលិខិតឆ្លងដែន០១ច្បាប់</p>
<p>យោបល់</p>	<ul style="list-style-type: none"> • រូបវន្តបុគ្គល ឬ នីតិបុគ្គលដែលមានបំណងចង់លក់ និងជួសជុលបរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍ត្រូវដាក់ពាក្យសុំនៅបញ្ញត្តិករទូរគមនាគមន៍កម្ពុជា • គ្មានរូបវន្តបុគ្គល ឬ នីតិបុគ្គលណាមួយអាចធ្វើការ លក់ និងជួសជុលបរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍គ្រប់ប្រភេទដោយគ្មានវិញ្ញាបនបត្រផ្តល់ដោយបញ្ញត្តិករទូរគមនាគមន៍កម្ពុជា • ក្នុងករណីអ្នកដាក់ពាក្យសុំមិនបានបំពេញឯកសារគ្រប់គ្រាន់ទេ បញ្ញត្តិករទូរគមនាគមន៍ កម្ពុជាមិនអនុញ្ញាតផ្តល់ជូនតាមការស្នើសុំឡើយ

ការស្នើសុំលិខិតអនុញ្ញាតនាំចូលបរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍សម្រាប់ការងារផ្ទាល់ខ្លួន

ឈ្មោះសេវា	ផ្តល់លិខិតអនុញ្ញាតនាំចូលបរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍សម្រាប់ការងារផ្ទាល់ខ្លួន
ក្រសួង/ស្ថាប័នផ្តល់សេវា	<p>បញ្ញត្តិករទូរគមនាគមន៍កម្ពុជា ៖</p> <ul style="list-style-type: none"> • អង្គភាពរដ្ឋបាលនិងហិរញ្ញវត្ថុ (ផ្នែកទទួលពាក្យ) • អង្គភាពគ្រប់គ្រងលើកអាកាសវិទ្យុ និងអង្គភាពបញ្ញត្តិកម្ម និងវិវាទ (ផ្នែកបច្ចេកទេស) <ul style="list-style-type: none"> - អាសយដ្ឋាន ៖ នៅក្នុងបរិវេណក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាច់ជ្រុងវិថីលេខ ១៣ និង ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ - ទូរស័ព្ទ ៖ ០២៣ ៧២២ ៣៣៣ Ext: ២២៨ - ទូរសារ ៖ ០២៣ ៧២៣ ២២២ - អ៊ីម៉ែល ៖ fmu@trc.gov.kh (ការស្នើសុំបរិក្ខារវិទ្យុគមនាគមន៍) rdu@trc.gov.kh (ការស្នើសុំបរិក្ខារទូរគមនាគមន៍) - គេហទំព័រ ៖ www.trc.gov.kh
គោលបំណងនៃការផ្តល់សេវា	សម្រួលដល់ការផ្តល់លិខិតអនុញ្ញាតនាំចូលបរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍សម្រាប់ការងារផ្ទាល់ខ្លួន ឲ្យស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាគុណភាពសេវា និងការគ្រប់គ្រងបរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងស្តង់ដារ
មូលដ្ឋានគតិយុត្ត	<ul style="list-style-type: none"> • ព្រះរាជក្រឹត្យលេខ នស/រកត/០៣១២/១៧៥ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១២ ស្តីពី ការបង្កើតបញ្ញត្តិករទូរគមនាគមន៍កម្ពុជា • អនុក្រឹត្យលេខ១៤០អនក្រ.បក ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១២ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាននៃបញ្ញត្តិករទូរគមនាគមន៍កម្ពុជា • ប្រកាសលេខ ១៧៥បទ.ប្រក ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១២ ស្តីពី ការផ្ទេរតួនាទី និងភារកិច្ចទៅបញ្ញត្តិករទូរគមនាគមន៍កម្ពុជា • ប្រកាសលេខ ០៧២បទ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៨ ស្តីពី ការគ្រប់គ្រងបរិក្ខារវិទ្យុគមនាគមន៍ និងថ្លៃប្រើប្រាស់លើកអាកាសវិទ្យុ • ប្រកាសលេខ ២០៨បទ.ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ ស្តីពី ការទទួលស្គាល់យថាប្រភេទ (Type Approval) លើបរិក្ខារវិទ្យុគមនាគមន៍ និងបរិក្ខារទូរគមនាគមន៍
អតិថិជនដែលមានសិទ្ធិទទួលសេវា	ជនជាតិខ្មែរ ឬបរទេស ជាបុគ្គល ឬនីតិបុគ្គល។
ស្តង់ដារសេវា	<ul style="list-style-type: none"> • រយៈពេល១០ថ្ងៃ (ថ្ងៃធ្វើការ) ក្រោយពីបានបំពេញឯកសារគ្រប់គ្រាន់ពីអ្នកស្នើសុំ។ • តម្លៃ USD. 100.00 (មួយរយដុល្លារអាមេរិក) ក្នុងមួយដង
តម្រូវការឯកសារដើម្បីទទួលបានសេវា	<p>ផ្តល់លិខិតអនុញ្ញាតនាំចូលបរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍សម្រាប់ការងារផ្ទាល់ខ្លួន ៖</p> <ul style="list-style-type: none"> • ករណីនីតិបុគ្គល ឬបុគ្គលដែលមានបំណងនាំចូលបរិក្ខារវិទ្យុគមនាគមន៍យកមកប្រើប្រាស់ផ្ទាល់ខ្លួន ៖ <ul style="list-style-type: none"> ១. ចំពោះនីតិបុគ្គលសាធារណៈត្រូវភ្ជាប់ជាមួយនូវ៖

	<ul style="list-style-type: none"> - ពាក្យស្នើសុំ.....0១ច្បាប់ - វិក្កយបត្រ (Invoice).....0១ច្បាប់ - បញ្ជីវេចខ្ចប់ (Packing List).....0១ច្បាប់ - ឯកសារដឹកជញ្ជូន (Airway Bill or Bill of lading)0១ច្បាប់ - ឯកសារបញ្ជាក់ពីលក្ខណៈបច្ចេកទេស.....0១ច្បាប់ <p>២. ចំពោះនីតិបុគ្គលឯកជនត្រូវភ្ជាប់ជាមួយនូវ៖</p> <ul style="list-style-type: none"> - ពាក្យស្នើសុំ.....0១ច្បាប់ - ច្បាប់ចម្លងលិខិតបញ្ជាក់ការចុះក្នុងបញ្ជីក្រសួងពាណិជ្ជកម្មឬលិខិតទទួលស្គាល់ជានីតិបុគ្គលពេញលក្ខណៈច្បាប់ដោយមានលក្ខខណ្ឌ.....0១ច្បាប់ - ច្បាប់ចម្លងវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម.....0១ច្បាប់ - ច្បាប់ចម្លងប័ណ្ណ.....0១ច្បាប់ - វិក្កយបត្រ (Invoice).....0១ច្បាប់ - បញ្ជីវេចខ្ចប់ (Packing List).....0១ច្បាប់ - ឯកសារដឹកជញ្ជូន (Airway Bill or Bill of lading)0១ច្បាប់ - ឯកសារបញ្ជាក់ពីលក្ខណៈបច្ចេកទេស.....0១ច្បាប់ <p>៣. ចំពោះរូបវន្តបុគ្គល ត្រូវភ្ជាប់មកជាមួយនូវ៖</p> <ul style="list-style-type: none"> - ពាក្យស្នើសុំ.....0១ច្បាប់ - ច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណ ប័ណ្ណគ្រួសារ ឬលិខិតឆ្លងដែនដែលមានសុពលភាព.....0១ច្បាប់ - ចំនួនបរិក្ខារមិនលើសពី០២ កំប្លៃ (two sets) - វិក្កយបត្រ (Invoice).....0១ច្បាប់ - បញ្ជីវេចខ្ចប់ (Packing List).....0១ច្បាប់ - ឯកសារដឹកជញ្ជូន (Airway Bill or Bill of lading) ប្រសិនបើមាន.....0១ច្បាប់ - ឯកសារបញ្ជាក់ពីលក្ខណៈបច្ចេកទេស.....0១ច្បាប់ <p>• ចំពោះនីតិបុគ្គលដែលបានទទួលអាជ្ញាប័ណ្ណប្រតិបត្តិការ នៃហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដោយពន្ធជាបន្ទុករបស់រដ្ឋស្របតាមច្បាប់វិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា៖</p> <ul style="list-style-type: none"> - ពាក្យស្នើសុំ.....0១ច្បាប់ - លិខិតបញ្ជាក់ពន្ធជាបន្ទុករបស់រដ្ឋពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា.....0១ច្បាប់ - ច្បាប់ចម្លងអាជ្ញាប័ណ្ណប្រតិបត្តិការផ្តល់សេវាទូរគមនាគមន៍.....0១ច្បាប់ - ច្បាប់ចម្លងវិក្កយបត្រប្រាក់កក់ធានាប្រតិបត្តិការអាជ្ញាប័ណ្ណ.....0១ច្បាប់ - បញ្ជីគោល រាយមុខបរិក្ខារទូរគមនាគមន៍នាំចូល (Master List).....0៦ច្បាប់ <p>បញ្ជាក់៖ ក្នុងករណីសុំបន្តត្រូវមានបញ្ជីកាត់ស្តុកនាំចូល.....0៦ច្បាប់</p>
<p>យោបល់</p>	<ul style="list-style-type: none"> • រូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានបំណងចង់បានលិខិតអនុញ្ញាតនាំចូលបរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍សម្រាប់ការងារផ្ទាល់ខ្លួនត្រូវដាក់ពាក្យសុំនៅបញ្ញត្តិករទូរគមនាគមន៍កម្ពុជា

	<ul style="list-style-type: none">• គ្មានប្រវត្តិបុគ្គល ឬនីតិបុគ្គលណាមួយអាចធ្វើការនាំចូលបរិក្ខារវិទ្យុគមនាគមន៍និងទូរគមនាគមន៍សម្រាប់ការងារផ្ទាល់ខ្លួនដោយគ្មានលិខិតអនុញ្ញាតពីបញ្ញត្តិករទូរគមនាគមន៍កម្ពុជា• ក្នុងករណីអ្នកដាក់ពាក្យសុំមិនបានបំពេញឯកសារគ្រប់គ្រាន់ទេ បញ្ញត្តិករទូរគមនាគមន៍ កម្ពុជាមិនអនុញ្ញាតផ្តល់ជូនតាមការស្នើសុំឡើយ
--	---

ការស្នើសុំលិខិតទទួលស្គាល់លើយថាប្រភេទ (Type Approval) នៃបរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍

<p>ឈ្មោះសេវា</p>	<p>ផ្តល់លិខិតទទួលស្គាល់លើយថាប្រភេទ (Type Approval) នៃបរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍</p>
<p>ក្រសួង/ស្ថាប័នផ្តល់សេវា</p>	<p>បញ្ញត្តិករទូរគមនាគមន៍កម្ពុជា ៖</p> <ul style="list-style-type: none"> • អង្គភាពរដ្ឋបាលនិងហិរញ្ញវត្ថុ (ផ្នែកទទួលពាក្យ) • អង្គភាពគ្រប់គ្រងលេខអាកាសវិទ្យុ និងអង្គភាពបញ្ញត្តិកម្ម និងវិវាទ (ផ្នែកបច្ចេកទេស) <ul style="list-style-type: none"> - អាសយដ្ឋាន ៖ នៅក្នុងបរិវេណក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាច់ជ្រុងវិថីលេខ ១៣ និង ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ - ទូរស័ព្ទ ៖ ០២៣ ៧២២ ៣៣៣ Ext: ២២៨ - ទូរសារ ៖ ០២៣ ៧២៣ ២២២ - អ៊ីម៉ែល ៖ fmu@trc.gov.kh (ការស្នើសុំបរិក្ខារវិទ្យុគមនាគមន៍) rdu@trc.gov.kh (ការស្នើសុំបរិក្ខារទូរគមនាគមន៍) - គេហទំព័រ ៖ www.trc.gov.kh
<p>គោលបំណងនៃការផ្តល់សេវា</p>	<p>សម្រួលដល់ការផ្តល់លិខិតទទួលស្គាល់លើយថាប្រភេទ (Type approval) នៃបរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍ឲ្យស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាគុណភាពសេវា និងការគ្រប់គ្រងបរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងស្តង់ដារ។</p>
<p>មូលដ្ឋានគតិយុត្ត</p>	<ul style="list-style-type: none"> • ព្រះរាជក្រឹត្យលេខ នស/រកត/០៣១២/១៧៥ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១២ ស្តីពី ការបង្កើតបញ្ញត្តិករទូរគមនាគមន៍កម្ពុជា • អនុក្រឹត្យលេខ ១៤០អនក្រ.បក ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១២ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាននៃបញ្ញត្តិករទូរគមនាគមន៍កម្ពុជា • ប្រកាសលេខ ១៧៥បទ.ប្រក ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១២ ស្តីពី ការផ្ទេរតួនាទី និងភារកិច្ចទៅបញ្ញត្តិករទូរគមនាគមន៍កម្ពុជា • ប្រកាសលេខ ០៧២បទ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៨ ស្តីពី ការគ្រប់គ្រងបរិក្ខារវិទ្យុគមនាគមន៍ និងថ្លៃប្រើប្រាស់លេខអាកាសវិទ្យុ • ប្រកាសលេខ ២០៨បទ.ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ ស្តីពី ការទទួលស្គាល់យថាប្រភេទ (Type Approval) លើបរិក្ខារវិទ្យុគមនាគមន៍ និងបរិក្ខារទូរគមនាគមន៍
<p>អតិថិជនដែលមានសិទ្ធិទទួលសេវា</p>	<p>ជនជាតិខ្មែរ ឬបរទេស ជាបុរសវ័យប្រុស ឬស្ត្រីគ្រប់អាយុ។</p>
<p>ស្តង់ដារសេវា</p>	<ul style="list-style-type: none"> • រយៈពេល១០ថ្ងៃ (ថ្ងៃធ្វើការ) ក្រោយពីបានបំពេញឯកសារគ្រប់គ្រាន់ពីអ្នកស្នើសុំ។ • តម្លៃ ៖ <ul style="list-style-type: none"> - ទូរស័ព្ទចល័ត.....USD.2,000.00 (អចិន្ត្រៃយ៍) - ទូរសារ (Facsimile machine).....USD.1,500.00 (អចិន្ត្រៃយ៍) - បរិមាណ (PABX).....USD.1,500.00 (អចិន្ត្រៃយ៍) - ទូរស័ព្ទធម្មតា ឬ Wireless Phone.....USD.1,500.00 (អចិន្ត្រៃយ៍) - ផេដេ (Pager).....USD.1,000.00 (អចិន្ត្រៃយ៍)

	<p>- បរិក្ខារវិទ្យុគមនាគមន៍ជំរុំផ្សេងទៀត.....USD.1,000.00 (អចិន្ត្រៃយ៍)</p>
<p>តម្រូវការឯកសារ ដើម្បីទទួលបានសេវា</p>	<p>លិខិតទទួលស្គាល់លើយថាប្រភេទ (Type Approval) នៃបរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍៖</p> <ul style="list-style-type: none"> - ពាក្យស្នើសុំ.....0១ច្បាប់ - ច្បាប់ថតចម្លងវិញ្ញាបនបត្របញ្ជាក់ទទួលស្គាល់ជាភ្នាក់ងារនាំចូលបរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍ឬអាជ្ញាប័ណ្ណផ្តល់សេវាទូរគមនាគមន៍.....0១ច្បាប់ - ឯកសារបញ្ជាក់ពីលក្ខណៈបច្ចេកទេស (Specification).....0១ច្បាប់ - របាយការណ៍ពិសោធន៍គុណភាពនៃបរិក្ខារ (Performance test reports)0១ច្បាប់
<p>យោបល់</p>	<ul style="list-style-type: none"> • រូបវន្តបុគ្គល ឬ នីតិបុគ្គលដែលមានបំណងចង់បានលិខិតទទួលស្គាល់ លើយថាប្រភេទ (Type approval) នៃបរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍ត្រូវដាក់ពាក្យសុំនៅបញ្ញត្តិករទូរគមនាគមន៍កម្ពុជា • គ្មានរូបវន្តបុគ្គល ឬ នីតិបុគ្គលណាមួយអាចធ្វើការនាំចូល លក់ បរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍គ្រប់ប្រភេទដោយគ្មានលិខិតទទួលស្គាល់លើយថាប្រភេទ (Type approval) នៃបរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍ផ្តល់ដោយបញ្ញត្តិករទូរគមនាគមន៍កម្ពុជា • ក្នុងករណីអ្នកដាក់ពាក្យសុំមិនបានបំពេញឯកសារគ្រប់គ្រាន់ទេ បញ្ញត្តិករទូរគមនាគមន៍ កម្ពុជាមិនអនុញ្ញាតផ្តល់ជូនតាមការស្នើសុំឡើយ

លិខិតអនុញ្ញាតធ្វើជាភ្នាក់ងារប្រៃសណីយ៍

ឈ្មោះសេវា	លិខិតអនុញ្ញាតធ្វើជាភ្នាក់ងារប្រៃសណីយ៍
ក្រសួង/ស្ថាប័នផ្តល់សេវា	<p>ប្រៃសណីយ៍កម្ពុជា</p> <ul style="list-style-type: none"> • អង្គការពរដ្ឋបាលនិងហិរញ្ញវត្ថុ (ផ្នែកទទួលពាក្យ) • នាយកដ្ឋានគោលនយោបាយប្រៃសណីយ៍ <ul style="list-style-type: none"> - អាសយដ្ឋាន ៖ នៅក្នុងបរិវេណក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាប់ជ្រុងវិថីលេខ ១៣ និង ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ - ទូរស័ព្ទ : ០២៣ ៧២៥ ៣៧០ - ០២៣ ៧២៥ ៥៣៣ - ទូរសារ : ០២៣ ៧២៥ ៥៤៤ - អ៊ីម៉ែល : admincp@cambodiapost.com.kh - គេហទំព័រ : www.cambodiapost.com.kh
គោលបំណងនៃការផ្តល់សេវា	អនុញ្ញាតឲ្យបុគ្គលធ្វើជាភ្នាក់ងារប្រៃសណីយ៍សម្រាប់ទទួលលក់តែមប្រៃសណីយ៍ តែមប្រើវិទ្យុ លិខិតអញ្ជើញ ប្រៃសណីយ៍ប័ត្រមានតម្លៃស្រាប់ អាល់ប៊ុមតែមប្រើ និងបម្រើសេវាទទួលផ្ញើសំបុត្រ លិខិតអញ្ជើញ ប្រៃសណីយ៍ ប័ត្រមានតម្លៃស្រាប់ កលិកប័ត្រ និងកញ្ចប់តូចមានទម្ងន់អតិបរិមា ៥០០ក្រាម
មូលដ្ឋានគតិយុត្ត	<ul style="list-style-type: none"> • អនុក្រឹត្យលេខ ០៥៧ អនក្រ.បក ចុះថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១០ ស្តីពីការបង្កើតប្រៃសណីយ៍កម្ពុជា ជាសហគ្រាសសាធារណៈ
អតិថិជនដែលមានសិទ្ធិទទួលសេវា	បុគ្គលបុគ្គលមានសញ្ជាតិខ្មែរ
ស្តង់ដារសេវា	<ul style="list-style-type: none"> • មានរយៈពេលចំនួន ០៧ ថ្ងៃ (ថ្ងៃធ្វើការ) ក្រោយពីបំពេញឯកសារគ្រប់គ្រាន់ • ទទួលប្រាក់អប្បបរមាប្រាក់កំរៃ ៥% (ប្រាក់គរុរយ) ពីការលក់ផលិតផលប្រៃសណីយ៍
តម្រូវការឯកសារដើម្បីទទួលបានសេវា	<p>បុគ្គលបុគ្គលអាចទទួលធ្វើសេវាបានត្រូវមានឯកសារបញ្ជាក់ដូចខាងក្រោម ៖</p> <ul style="list-style-type: none"> - មានសញ្ជាតិខ្មែរ - មានកាយសម្បទាគ្រប់គ្រាន់ - មានសញ្ញាប័ត្រប្រៃសណីយ៍ ឬសញ្ញាប័ត្រ ឬ ធ្លាប់បានទទួលការណែនាំ ដកស្រង់បទពិសោធន៍ពីសមត្ថកិច្ចប្រៃសណីយ៍ ឬ បទពិសោធន៍លើការងារប្រៃសណីយ៍ដែលទទួលស្គាល់ដោយស្ថាប័នប្រៃសណីយ៍នៃប្រទេសណាមួយ - មានទីតាំងសមស្រប និងច្បាស់លាស់ - ទីតាំងរបស់ភ្នាក់ងារប្រៃសណីយ៍នីមួយៗ ត្រូវស្ថិតនៅឲ្យឆ្ងាយពីគ្នា ព្រមទាំងឆ្ងាយពីការិយាល័យប្រៃសណីយ៍យ៉ាងតិច ៥០០ម៉ែត្រ - មិនដែលមានទោសពីបទល្មើសព្រហ្មទណ្ឌណាមួយ - ភ្នាក់ងារត្រូវមានអាជ្ញាប័ណ្ណអាជីវកម្មប្រៃសណីយ៍ផ្តល់ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - ពាក្យស្នើសុំធ្វើភ្នាក់ងារប្រៃសណីយ៍កម្ពុជា - កិច្ចសន្យាភ្នាក់ងារប្រៃសណីយ៍កម្ពុជា
យោបល់	គ្មានបុគ្គលណាម្នាក់អាចធ្វើជាភ្នាក់ងារប្រៃសណីយ៍ ដោយគ្មានលិខិត

	អនុញ្ញាតមានសុពលភាពចេញដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឡើយ ។
--	---